

**ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ**

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

**ជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងលោក Patrick Murphy ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក
ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៥:០០ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ពិភាក្សាការងារជាមួយលោក Patrick Murphy ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុក កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសទស្សនកិច្ចរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា។

ជាបឋម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចរបស់លោក Patrick Murphy ហើយនិងមនោសញ្ចេតនារីករាយក្នុងការជួបពិភាក្សា ការងារលើកដំបូងជាមួយឧត្តមមន្ត្រីនៃរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរាបជូនលោកឧបការីរដ្ឋមន្ត្រីអំពីការត្រៀមខ្លួនរួចជាស្រេចរបស់ កម្ពុជា ក្នុងការសហការជាមួយរដ្ឋាភិបាលអាមេរិកថ្មី ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេស ទាំងពីរ។ ឯកឧត្តម ក៏បានចាត់ទុកទស្សនកិច្ចរបស់លោកឧបការីរដ្ឋមន្ត្រីថាជាឱកាសដែលរដ្ឋាភិបាល ប្រទេសទាំងពីរពិភាក្សាផ្លាស់ប្តូរយោបល់លើទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិកចំពោះ ការផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជា ក្នុងរយៈកាលពីរទស្សវត្សកន្លងមក និងបានជំរាបលោក Patrick Murphy ពីការត្រៀមខ្លួនរបស់ឯកឧត្តមដើម្បីទៅចូលកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលខែខែខាងមុខ។

ដោយនេះជាការជំរុញលើកដំបូង លោក Patrick Murphy បានសំដែងនូវការអបអរសាទរ ចំពោះការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា។ លោកឧបការីរដ្ឋមន្ត្រី ក៏បានជំរាបពីការត្រៀមស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្សេងទៀត ដើម្បីចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិក នាពេលខាង មុខ។ លោកឧបការីរដ្ឋមន្ត្រី ក៏បានសំដែងក្តីរីករាយដែលបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ

ឯកឧត្តមទេសរដ្ឋមន្ត្រី អំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិមួយចំនួនក្នុងឱកាសទស្សនកិច្ចនេះ។

ក្នុងការពិភាក្សាលើបញ្ហាឧបទ្វីបកូរ៉េ **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានជំរាបពីជំហររបស់កម្ពុជា ចាត់ទុកការបាញ់មីស៊ីល និងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ថាជាការរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ កម្ពុជាមានជំហរចង់ឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ ពិសេសនៅឧបទ្វីបកូរ៉េដោយសន្តិវិធី។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គោរពតាមរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ ហើយក្នុងស្មារតីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មានទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់អនុវត្តឲ្យបានពេញលេញទៅតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។

លោក **Patrick Murphy** បានវាយតម្លៃខ្ពស់ចំពោះជំហររបស់កម្ពុជាលើបញ្ហាឧបទ្វីបកូរ៉េ ហើយនិងការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តទៅតាមសេចក្តីសម្រេចចិត្តទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ។

ក្នុងការពិភាក្សានៅលើបញ្ហាសមុទ្រចិនខាងត្បូង **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានគូសបញ្ជាក់ពីជំហរជាគោលការណ៍របស់កម្ពុជា ដែលជាប្រទេសពុំមានការពាក់ព័ន្ធផ្ទាល់ក្នុងជម្លោះទឹកដី ចង់ឲ្យមានការជៀសវាងនូវសកម្មភាពដែលអាចបង្កភាពតានតឹងបន្ថែមទៀតដល់សភាពការណ៍នៅសមុទ្រចិនខាងត្បូង និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាស៊ាន-ចិន ហើយនិងការខិតខំកន្លងមករបស់កម្ពុជាក្នុងការសម្របសម្រួលរវាងអាស៊ាន-ចិន។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានជំរាបជូនលោក **Patrick Murphy** អំពីការវិវត្តន៍ជាវិជ្ជមានមួយចំនួនដូចជា៖ ការតាំងចិត្តរបស់អាស៊ាន និងចិនក្នុងការអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ (DOC) ការបង្កើតទំនាក់ទំនង Hotline រវាងក្រសួងការបរទេសអាស៊ាន-ចិន ការសន្ទនាប្រកបដោយវិជ្ជមានរវាងប្រទេសចិន-ប្រទេសអាស៊ានដែលមានជម្លោះទឹកដីផ្ទាល់ ព្រមទាំងការប្តេជ្ញារបស់ប្រទេសអាស៊ាននិងចិន ក្នុងការសម្រេចឲ្យបាននូវក្រមខ័ណ្ឌនៃក្រមប្រតិបត្តិ (COC) នៅពាក់កណ្តាលឆ្នាំ២០១៧នេះ ដែលជាឯកសារគោលសម្រាប់ឈានដល់ការតាក់តែងក្រមប្រតិបត្តិ(COC)។

ចំពោះទំនាក់ទំនងទ្វេភាគី លោក **Patrick Murphy** បានលើកសរសើរចំពោះសមិទ្ធផលនិងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ជាង២ទស្សវត្សកន្លងមកនេះ ហើយលោកក៏បានសម្តែងពីភាពរីករាយចំពោះស្ថានភាពដ៏ល្អនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ។ លោក **Patrick Murphy** បានគូសបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលអាមេរិកចង់ពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។ លោកឧបការីវង ក៏បានបញ្ជាក់ពីជំហររបស់អាមេរិក

គោរពដោយពេញលេញចំពោះអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ កម្ពុជាឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យអប់រំ សុខាភិបាល បរិស្ថាន ការដោះមីន ការទប់ស្កាត់ ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន ការស្វែងរកអដ្ឋិធាតុទាហ៊ានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម (MIA) ការលើកកម្ពស់សមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និង ការសម្រេចរបស់សហរដ្ឋអាមេរិកផ្តល់ដល់កម្ពុជា ក្នុងខែកក្កដាកន្លងមកនេះ នូវការលើកលែងពន្ធ (Duty Free) ចំពោះមុខទំនិញសម្រាប់ធ្វើដំណើរ (travel goods) ចំនួន២៧ប្រភេទ ដែលផលិត នៅកម្ពុជា។

លោក **Patrick Murphy** បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ពិសេសគឺការបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តពង្រឹងនិង ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

លើបញ្ហាកិច្ចព្រមព្រៀងបញ្ជូនត្រឡប់មកកម្ពុជាវិញនូវពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក **ឯកឧត្តម ទេសរដ្ឋមន្ត្រី** បានលើកឡើងថា កន្លងមកមានការតិះទៀនពីសំណាក់ពលរដ្ឋខ្មែរនៅក្នុងប្រទេស និងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ព្រមទាំងពីសាមីខ្លួនដែលត្រូវបានបញ្ជូនមកកម្ពុជាផ្ទាល់ ដែល បានលើកឡើងពី“ទណ្ឌកម្មទ្វេដង”ដែលពួកគេត្រូវទទួល ទីមួយគឺការជាប់ទោសរួចទៅហើយនៅ សហរដ្ឋអាមេរិក និងទីពីរគឺការដែលត្រូវបានបញ្ជូនមកកម្ពុជា ដែលពួកគេត្រូវឃ្លាតឆ្ងាយពីគ្រួសារ និង ត្រូវប្រឈមនឹងការលំបាកជាច្រើនក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមថ្មីមួយសម្រាប់ពួកគេ។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** ក៏បានលើកយោបល់ឲ្យមានការគិតពិចារណាពីគោលការណ៍ស្ម័គ្រចិត្ត ការ កំណត់ច្បាស់លាស់នូវលក្ខណៈវិនិច្ឆ័យសម្រាប់បុគ្គលដែលនឹងត្រូវបញ្ជូន ការផ្តល់សិទ្ធិឲ្យពួកគេធ្វើ ដំណើរទៅសួរសុខទុក្ខគ្រួសារនៅសហរដ្ឋអាមេរិក ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ខាងលើ ដើម្បីធានាបាននូវទិដ្ឋភាពពីរគឺ ទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌ និងបានជំរាបលោក ឧបការីវងថា កម្ពុជាកំពុងបញ្ឈប់នូវការតាក់តែងសេចក្តីព្រាងកម្រងវិសោធនកម្មនេះ ហើយនឹង ប្រគល់ជូនស្ថានទូតអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីចាប់ផ្តើមការជួបពិភាក្សារវាងភាគី ទាំងពីរលើសេចក្តីព្រាងនេះ។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានអះអាងពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តទទួលយក និងសហការជាមួយសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាការបញ្ជូនពលរដ្ឋ ខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជានេះ។ ថ្មីៗនេះពលរដ្ឋខ្មែរចំនួន០៨នាក់ បានមកដល់កម្ពុជាហើយ ហើយចំនួន២៦នាក់ទៀត នឹងត្រូវមកកម្ពុជាជាបន្តបន្ទាប់។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។